

ពិភពលោកមួយ



ភាសាច្រើន

ខ្ញុំនិយាយភាសាខ្មែរ(កម្ពុជា)។

ខ្ញុំមិនអាចទំនាក់ទំនងបានល្អក្នុងភាសាអង់គ្លេសទេ។ សូមផ្តល់អ្នកបកប្រែដែលមានសមត្ថភាពម្នាក់ដល់ខ្ញុំ។

តាមច្បាប់ ស្ថាប័នណាដែលទទួលប្រាក់រដ្ឋ (ដូចជាមេឌីខេដ មេឌីវែរ ហ្វូដស្តែម) ត្រូវតែផ្តល់នូវសេវាកម្មនៃអ្នកបកប្រែដែលមានសមត្ថភាពម្នាក់សំរាប់អ្នកជំងឺ/អតិថិជនណាដែលមិនចេះភាសាអង់គ្លេសស្តាប់ជំនាញ។ ច្បាប់នេះគឺសំរាប់ផ្តល់ដល់មនុស្សទាំងអស់អោយមានសមភាពក្នុងការប្រើប្រាស់សេវាកម្មសាធារណៈ (ដូចជានៅឯមន្ទីរពេទ្យនិងការិយាល័យវេជ្ជបណ្ឌិត សាលារៀន និងក្រសួងផ្សេងៗនៃរដ្ឋាភិបាល)។ សេវាកម្មរបស់អ្នកបកប្រែត្រូវតែបានផ្តល់ដោយឥតយកថ្លៃ។ យើងខ្ញុំផ្តល់យោបល់ថាអ្នកកត់ត្រាភាសានិយាយរបស់បុគ្គលនេះក្នុងឯកសាររបស់គាត់។

ដើម្បីអោយដឹងបន្ថែមទៀតអំពីផ្នែកជំនួយខាងភាសាច្បាប់ សូមទំនាក់ទំនង:

ក្រុមហ៊ុនយុលយ៉ែរខន់ណិក
Culture Connect, Inc. 
(404) 627-4793

ការិយាល័យនៃសិទ្ធិពលរដ្ឋ
Office of Civil Rights (OCR)
(404) 562-7886

ពិភពលោកមួយ



ភាសាច្រើន

ខ្ញុំនិយាយភាសាខ្មែរ(កម្ពុជា)។

ខ្ញុំមិនអាចទំនាក់ទំនងបានល្អក្នុងភាសាអង់គ្លេសទេ។ សូមផ្តល់អ្នកបកប្រែដែលមានសមត្ថភាពម្នាក់ដល់ខ្ញុំ។

តាមច្បាប់ ស្ថាប័នណាដែលទទួលប្រាក់រដ្ឋ (ដូចជាមេឌីខេដ មេឌីវែរ ហ្វូដស្តែម) ត្រូវតែផ្តល់នូវសេវាកម្មនៃអ្នកបកប្រែដែលមានសមត្ថភាពម្នាក់សំរាប់អ្នកជំងឺ/អតិថិជនណាដែលមិនចេះភាសាអង់គ្លេសស្តាប់ជំនាញ។ ច្បាប់នេះគឺសំរាប់ផ្តល់ដល់មនុស្សទាំងអស់អោយមានសមភាពក្នុងការប្រើប្រាស់សេវាកម្មសាធារណៈ (ដូចជានៅឯមន្ទីរពេទ្យនិងការិយាល័យវេជ្ជបណ្ឌិត សាលារៀន និងក្រសួងផ្សេងៗនៃរដ្ឋាភិបាល)។ សេវាកម្មរបស់អ្នកបកប្រែត្រូវតែបានផ្តល់ដោយឥតយកថ្លៃ។ យើងខ្ញុំផ្តល់យោបល់ថាអ្នកកត់ត្រាភាសានិយាយរបស់បុគ្គលនេះក្នុងឯកសាររបស់គាត់។

ដើម្បីអោយដឹងបន្ថែមទៀតអំពីផ្នែកជំនួយខាងភាសាច្បាប់ សូមទំនាក់ទំនង:

ក្រុមហ៊ុនយុលយ៉ែរខន់ណិក
Culture Connect, Inc. 
(404) 627-4793

ការិយាល័យនៃសិទ្ធិពលរដ្ឋ
Office of Civil Rights (OCR)
(404) 562-7886

ពិភពលោកមួយ




ភាសាច្រើន

ខ្ញុំនិយាយភាសាខ្មែរ(កម្ពុជា)។

ខ្ញុំមិនអាចទំនាក់ទំនងបានល្អក្នុងភាសាអង់គ្លេសទេ។ សូមផ្តល់អ្នកបកប្រែដែលមានសមត្ថភាពម្នាក់ដល់ខ្ញុំ។

តាមច្បាប់ ស្ថាប័នណាដែលទទួលប្រាក់រដ្ឋ (ដូចជាមេឌីខេដ មេឌីវែរ ហ្វូដស្តែម) ត្រូវតែផ្តល់នូវសេវាកម្មនៃអ្នកបកប្រែដែលមានសមត្ថភាពម្នាក់សំរាប់អ្នកជំងឺ/អតិថិជនណាដែលមិនចេះភាសាអង់គ្លេសស្តាប់ជំនាញ។ ច្បាប់នេះគឺសំរាប់ផ្តល់ដល់មនុស្សទាំងអស់អោយមានសមភាពក្នុងការប្រើប្រាស់សេវាកម្មសាធារណៈ (ដូចជានៅឯមន្ទីរពេទ្យនិងការិយាល័យវេជ្ជបណ្ឌិត សាលារៀន និងក្រសួងផ្សេងៗនៃរដ្ឋាភិបាល)។ សេវាកម្មរបស់អ្នកបកប្រែត្រូវតែបានផ្តល់ដោយឥតយកថ្លៃ។ យើងខ្ញុំផ្តល់យោបល់ថាអ្នកកត់ត្រាភាសានិយាយរបស់បុគ្គលនេះក្នុងឯកសាររបស់គាត់។

ដើម្បីអោយដឹងបន្ថែមទៀតអំពីផ្នែកជំនួយខាងភាសាច្បាប់ សូមទំនាក់ទំនង:

ក្រុមហ៊ុនយុលយ៉ែរខន់ណិក
Culture Connect, Inc. 
(404) 627-4793

ការិយាល័យនៃសិទ្ធិពលរដ្ឋ
Office of Civil Rights (OCR)
(404) 562-7886